



## **ក្រសួងបរិស្ថាន**

អគារមរតករតដៅ ដីឡូត៍លេខ៥០៣ ផ្លូវអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់  
ខណ្ឌចំការមន រាជធានីភ្នំពេញ  
ទូរស័ព្ទ ៖ ០២៣ ២១៣ ៩០៨ , ០២៣ ២២០៣៦៩  
ទូរសារ ៖ ០២៣ ២១២ ៥៤០

**លិខិតអនុញ្ញាតបោះបង់ចោល ឬនាំចេញនូវសំណល់រឹង និងសំណល់គ្រោះថ្នាក់**

ឈ្មោះសេវា	បញ្ជូនសំណល់រឹង,សំណល់គ្រោះថ្នាក់ និងនាំចេញសំណល់ដែលអាចកែច្នៃ
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p>អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន</p> <ul style="list-style-type: none"> <li>• អគារមេតកតេជោ ដីឡូត៍លេខ៥០៣ ផ្លូវអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</li> <li>• ទូរស័ព្ទ ៖ ០២៣ ២១៣ ៩០៨ , ០២៣ ២២០៣៦៩</li> <li>• ទូរសារ ៖ ០២៣ ២១២ ៥៤០</li> </ul>
គោលបំណង នៃការផ្តល់សេវា	សុំការអនុញ្ញាត ឬការបញ្ជាក់សម្រាប់ការបោះបង់ចោល ឬនាំចេញសំណល់
អតិថិជនដែលមានសិទ្ធិទទួលសេវា	ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ជំពូកទី ៥ មាត្រា ១២ និងមាត្រា ១៣ ជំពូកទី ៦ មាត្រា ១៤</li> <li>• អនុក្រឹត្យលេខ ៣៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងសំណល់រឹង ៖ ជំពូកទី២ និងមាត្រា ៨ និងមាត្រា ៩ ជំពូកទី ៣ មាត្រា ១៧និងមានត្រា ២០</li> </ul>
ស្តង់ដារសេវា	មានរយៈពេល០៧ ថ្ងៃ គិតពីថ្ងៃទទួលបានពាក្យស្នើសុំតម្រូវឱ្យបង់ថ្លៃសេវា (មើលប្រកាសរួមក្រសួងសេដ្ឋកិច្ច-បរិស្ថាន លេខ១៤២៨សហវ ប្រក )
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ពាក្យស្នើសុំ</li> <li>• លិខិតអនុញ្ញាតបើកសហគ្រាស ឬធ្វើអាជីវកម្ម</li> <li>• កិច្ចសន្យាដឹកជញ្ជូនសំណល់ជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូន</li> </ul>
យោបល់	ដើម្បីឱ្យការបោះបង់ចោល ឬនាំចេញនូវសំរាម និងសំណល់សារធាតុ គ្រោះថ្នាក់ ឱ្យឆ្លើយតបទៅនឹងសេចក្តីតម្រូវដែលមានចែងក្នុងអនុក្រឹត្យលេខ៣៦ អនក្រ.បក ស្តីពីការគ្រប់គ្រងសំណល់រឹង ម្ចាស់សំណល់ ឬ ក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនត្រូវសុំលិខិតអនុញ្ញាត ពីក្រសួង បរិស្ថានជាចាំបាច់សម្រាប់បំពេញទៅតាមតម្រូវការសម្រាប់ការបោះបង់ ចោលក្នុងស្រុក ឬធ្វើការនាំចេញទៅបរទេស។

**លិខិតអនុញ្ញាតការបញ្ចេញសារធាតុពុល និងសម្លាប់ប្រភពចល័តចូលក្នុងបរិយាកាស**

<b>ឈ្មោះសេវា</b>	បញ្ចេញសារធាតុពុល និងសម្លាប់ប្រភពចល័តចូលក្នុងបរិយាកាស
<b>ក្រសួង/ស្ថាប័នផ្តល់សេវា</b>	អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន <ul style="list-style-type: none"> <li>• អគារមេតកតេដា ដីឡូត៍លេខ៥០៣ ផ្លូវអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</li> <li>• ទូរស័ព្ទ ៖ ០២៣ ២១៣ ៩០៨ , ០២៣ ២២០៣៦៩</li> <li>• ទូរសារ ៖ ០២៣ ២១២ ៥៤០</li> </ul>
<b>គោលបំណងនៃការផ្តល់សេវា</b>	ការអនុញ្ញាតបញ្ចេញចោលសំណល់ក្រោយសំអាត
<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីកិច្ចការពារ និងការគ្រប់គ្រងធនធានធម្មជាតិ ជំពូកទី ៥ មាត្រា ១២ និងមាត្រា ១៣ ជំពូក ៦ មាត្រា ១៤</li> <li>• អនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការខ្វែងខ្លោយសំឡេងជំពូក ទី មានមាត្រា ១៣ និងមាត្រា ១៤</li> </ul>
<b>ស្តង់ដារសេវា</b>	មានរយៈពេល០៧ ថ្ងៃគិតពីថ្ងៃទទួលបានពាក្យស្នើសុំតម្រូវឱ្យបង់ថ្លៃ សេវា (មើលប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច-ក្រសួងបរិស្ថាន លេខ ១៤២៨សហវ ប្រក )
<b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b>	<ul style="list-style-type: none"> <li>• ពាក្យស្នើសុំ</li> <li>• លិខិតអនុញ្ញាតបើកសហគ្រាស ឬធ្វើអាជីវកម្ម</li> <li>• កិច្ចសន្យាដឹកជញ្ជូនសំណល់ជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូន</li> </ul>
<b>យោបល់</b>	ដើម្បីឱ្យដំណើរការក្រុមហ៊ុន សហគ្រាស ឬអាជីវកម្មដែលមានការពាក់ព័ន្ធការបញ្ចូលការបញ្ចេញសារធាតុពុល ឬសំឡេងចូលក្នុងបរិយាកាសឆ្លើយតមទៅនឹងសេចក្តីតម្រូវដែលមាន។

**លិខិតអនុញ្ញាតបញ្ចេញសំណល់រាវ**

ឈ្មោះសេវា	បញ្ចេញសំណល់រាវ
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p>អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន</p> <ul style="list-style-type: none"> <li>• អគារមេតកតេជោ ដីឡូតីលេខ៥០៣ ផ្លូវអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</li> <li>• ទូរស័ព្ទ ៖ ០២៣ ២១៣ ៩០៨ , ០២៣ ២២០៣៦៩</li> <li>• ទូរសារ ៖ ០២៣ ២១២ ៥៤០</li> </ul>
គោលបំណង នៃការផ្តល់សេវា	សុំការអនុញ្ញាតបញ្ចេញចោលសំណល់ក្រោយការសំអាត
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ជំពូកទី ៥ មាត្រា ១២ និងមាត្រា ១៣ ជំពូកទី ៦ មាត្រា ១៤</li> <li>• អនុក្រឹត្យលេខ ២៧ អនក្រ.មក ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹកជំពូកទី ៣ មាត្រា ១០</li> </ul>
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០៧ ថ្ងៃ គិតពីថ្ងៃទទួលបានពាក្យស្នើសុំ</li> <li>• តម្រូវឱ្យបង់ថ្លៃសេវា (មើលប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច-ក្រសួងបរិស្ថានលេខ ១៤២៨សហវ ប្រក )</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ពាក្យស្នើសុំ</li> <li>• លិខិតអនុញ្ញាតដំណើរការសហគ្រាសឬធ្វើអាជីវកម្ម</li> </ul>
យោបល់	ដើម្បីបំពេញទៅតាមសេចក្តីតម្រូវការដែលមានកំណត់ក្នុងអនុក្រឹត្យ លេខ ២៧ អនក្រ.បក ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងជាកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រាវរបស់ខ្លួន

**លិខិតអនុញ្ញាតនាំចេញ នាំចូលសារធាតុបំផ្លាញស្រទាប់អូហ្សូន**

<b>ឈ្មោះសេវា</b>	នាំចេញ នាំចូលសារធាតុបំផ្លាញស្រទាប់អូហ្សូន
<b>ក្រសួង/ស្ថាប័នផ្តល់សេវា</b>	អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន <ul style="list-style-type: none"> <li>• អគារមេតកតេជោ ដីឡូត៍លេខ៥០៣ ផ្លូវអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</li> <li>• ទូរស័ព្ទ ៖ ០២៣ ២១៣ ៩០៨ , ០២៣ ២២០៣៦៩</li> <li>• ទូរសារ ៖ ០២៣ ២១២ ៥៤០</li> </ul>
<b>គោលបំណងនៃការផ្តល់សេវា</b>	សុំការបញ្ជាក់ ដើម្បីធ្វើការនាំចេញ
<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ជំពូកទី ៥ មាត្រា ១២ និងមាត្រា ១៣ ជំពូកទី ៦ មាត្រា ១៤</li> <li>• អនុក្រឹត្យលេខ ៤៧ អនក្រ.មក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០០០ ស្តីពីការគ្រប់គ្រងសារធាតុបំផ្លាញស្រទាប់អូហ្សូន ជំពូកទី ២ មាត្រា ១៤ មាត្រា ៥ និងមាត្រា១១</li> </ul>
<b>ស្តង់ដារសេវា</b>	<ul style="list-style-type: none"> <li>• មានរយៈពេល ០៧ ថ្ងៃ គិតពីថ្ងៃទទួលបានពាក្យស្នើសុំ</li> <li>• តម្រូវឱ្យបង់ថ្លៃសេវា ( មើលប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច-ក្រសួងបរិស្ថានលេខ ១៤២៨សហវ ប្រក )</li> </ul>
<b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b>	<ul style="list-style-type: none"> <li>• ពាក្យស្នើសុំ</li> <li>• ប័ណ្ណប៉ាតង់</li> <li>• លិខិតបញ្ជាក់ពន្ធល់តម្លៃបន្ថែម</li> </ul>
<b>យោបល់</b>	ដើម្បីបំពេញបន្ថែមទៅតាមសេចក្តីតម្រូវដែលមានចែងក្នុងអនុក្រឹត្យលេខ ៤៧

**លិខិតឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន**

<b>ឈ្មោះសេវា</b>	លិខិតឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន
<b>ក្រសួង/ស្ថាប័ន ផ្តល់សេវា</b>	<p>អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន</p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគាំពារបរិស្ថាន ដីឡូលេខ ៥០៣ ផ្លូវអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ</li> <li>• ទូរស័ព្ទ: ០២៣ ២១៣ ៩០៨/០២៣ ២២០ ៣៦៩</li> <li>• ទូរសារ: ០២៣ ២១២ ៥៤០</li> </ul> <p>នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន</p> <ul style="list-style-type: none"> <li>• ទូរស័ព្ទ/ទូរសារ:</li> </ul>
<b>គោលបំណង នៃការផ្តល់សេវា</b>	ដើម្បីធានាបាននូវចីរភាពនៃការអភិវឌ្ឍ និងនិរន្តរភាពបរិស្ថាន
<b>អតិថិជនដែលមាន សិទ្ធិទទួលសេវា</b>	ជនជាតិខ្មែរ ជនជាតិបរទេស ដែលជានីតិបុគ្គល ឬរូបវន្តបុគ្គល
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៦ និងមាត្រា៧</li> <li>• អនុក្រឹត្យលេខ ៧២ អនក្រ បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន</li> <li>• ប្រកាសរួមរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ១៤២៨ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤</li> </ul>
<b>ស្តង់ដារសេវា</b>	<ul style="list-style-type: none"> <li>• មានរយៈពេល ៣០ ថ្ងៃ នៃថ្ងៃធ្វើការ គិតពីថ្ងៃបង់សេវាការងារ (សម្រាប់គម្រោងឯកជន ឬគម្រោងឯកជនចម្រុះរដ្ឋ) និងគិតពីថ្ងៃដាក់ពាក្យស្នើសុំ (សម្រាប់គម្រោងសាធារណៈ)</li> <li>• ម្ចាស់គម្រោងត្រូវបង់ថ្លៃសេវាការងារទៅតាមប្រកាសរួមរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ១៤២៨ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤</li> </ul>
<b>តម្រូវការឯកសារ ដើម្បីទទួលបានសេវា</b>	<p><b>ក- គម្រោងសាធារណៈ</b></p> <ol style="list-style-type: none"> <li>១. របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឬពេញលេញជាភាសាខ្មែរ និងអង់គ្លេស(តាមតម្រូវការអ្នកចូលរួមផ្តល់យោបល់)</li> <li>២. សៀវភៅគម្រោងសិក្សាបុរេលទ្ធភាព/សមិទ្ធិលទ្ធភាពចំនួន ០៣ ច្បាប់</li> <li>៣. ផែនទី ប្លង់ទីតាំង និងប្លង់សាងសង់ជាផ្លូវការ.....ចំនួន ០៣ ច្បាប់</li> <li>៤. ឯកសារពាក់ព័ន្ធនានា</li> </ol> <p><b>ខ- គម្រោងឯកជន</b></p> <ol style="list-style-type: none"> <li>១. របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឬពេញលេញជាភាសាខ្មែរ និងអង់គ្លេស(តាមតម្រូវការអ្នកចូលរួមផ្តល់យោបល់)</li> <li>២. បង់ថ្លៃសេវាការងាររដ្ឋមានចែងនៅក្នុងប្រកាសរួមរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ១៤២៨ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤</li> <li>៣. សៀវភៅគម្រោងសិក្សាបុរេលទ្ធភាព/សមិទ្ធិលទ្ធភាពចំនួន ០៣ ច្បាប់</li> <li>៤. លក្ខន្តិកៈរបស់ក្រុមហ៊ុន.....ចំនួន ០៣ ច្បាប់</li> <li>៥. វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម.....ចំនួន ០៣ ច្បាប់</li> <li>៦. វិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា</li> </ol>

	<p>         ៧. ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត.....ចំនួន ០៣ច្បាប់          ៨. លិខិតអនុញ្ញាតពីអាជ្ញាធរដែនដី(បើសិនមាន).....ចំនួន ០៣ច្បាប់          ៩. ផែនទី ប្លង់ទីតាំង និងប្លង់សាងសង់ជាផ្លូវការ.....ចំនួន ០៣ច្បាប់          ៩. ប័ណ្ណកម្មសិទ្ធិឬកិច្ចសន្យាជួលទីតាំង.....ចំនួន ០៣ច្បាប់          ១០. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន          (ចតចម្លង) របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឬនាយក          ក្រុមហ៊ុនដែលជាប្រធានបុគ្គល.....ចំនួន ០៣ច្បាប់          ១១. រូបថត ទំហំ ៤ X ៦ គ្រប់សមាជិកក្រុមប្រឹក្សាភិបាលដែលមាននៅ          ក្នុងលក្ខន្តិកៈក្រុមហ៊ុន ឬនាយកក្រុមហ៊ុនដែលជាប្រធានបុគ្គល          .....ចំនួន ០៣សន្លឹក          ១២. ឯកសារពាក់ព័ន្ធនានា ម្ចាស់ក្រុមហ៊ុនត្រូវបញ្ជាក់ភាពស្របច្បាប់លើ          ឯកសារថតចម្លងចាប់ពីចំនុចទី ៥ ដល់ចំនុចទី១០នៃចំនុច (ខ) ពីសាលារាជ          ធានីខេត្ត       </p>
<p><b>យោបល់</b></p>	

**លិខិតឯកភាពលើកិច្ចសន្យាការពារបរិស្ថាន**

ឈ្មោះសេវា	លិខិតឯកភាពលើកិច្ចសន្យាការពារបរិស្ថាន
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p>អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន</p> <ul style="list-style-type: none"> <li>• អគារមេតកតេជោ ដីឡូលេខ ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ</li> <li>• ទូរស័ព្ទ: ០២៣ ២១៣ ៩០៨/០២៣ ២២០ ៣៦៩</li> <li>• ទូរសារ: ០២៣ ២១២ ៥៤០</li> </ul> <p>នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន</p> <ul style="list-style-type: none"> <li>• ទូរស័ព្ទ/ទូរសារ:</li> </ul>
គោលបំណង នៃការផ្តល់សេវា	ដើម្បីធានាបាននូវចីរភាពនៃការអភិវឌ្ឍ និងនិរន្តរភាពបរិស្ថាន
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ ជនជាតិបរទេស ដែលជានីតិបុគ្គល
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៦ និងមាត្រា៧</li> <li>• អនុក្រឹត្យលេខ ៧២ អនក្រ បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន</li> <li>• ប្រកាសរួមរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ១៤២៨ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤</li> </ul>
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ២៨ ថ្ងៃនៃធ្វើការ គិតពីថ្ងៃទទួលបានព័ត៌មានស្នើសុំ។</li> <li>• ម្ចាស់គម្រោងត្រូវបង់ថ្លៃសេវាការងារទៅតាមប្រកាសរួមរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ១៤២៨ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៤</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ពាក្យស្នើសុំរបស់ក្រុមហ៊ុន.....០៣ច្បាប់</li> <li>• សៀវភៅគម្រោងសិក្សាលទ្ធភាព.....០៣ច្បាប់</li> <li>• លិខិតឯកភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.....០៣ច្បាប់</li> <li>• លិខិតចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្ម.....០៣ច្បាប់</li> <li>• លិខិតអនុញ្ញាតពីអាជ្ញាធរដែនដី.....០៣ច្បាប់</li> <li>• សៀវភៅលក្ខខណ្ឌស្តីពីក្រុមហ៊ុន.....០៣ច្បាប់</li> <li>• ផែនទី ឬប្លង់ទីតាំង.....០៣ច្បាប់</li> <li>• កិច្ចសន្យាជួល.....០៣ច្បាប់</li> <li>• ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់នាយកក្រុមហ៊ុន.....០៣ច្បាប់</li> <li>• ប្រថង់ទំហំ ៤ X ៦ ចំនួន ៣សន្លឹក របស់នាយកក្រុមហ៊ុន.....០៣ច្បាប់</li> </ul>
យោបល់	